

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



គណៈគណនុបដ្ឋាកម្ពុជា

កម្មវិធីមហាសន្និបាតក្រុមប្រឹក្សាគណៈគណនុបដ្ឋាកម្ពុជា

ថ្ងៃទី ១០-១១ ខែ វិច្ឆិកា ឆ្នាំ២០១៦

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ

គោលបំណង:

១. ពិភាក្សាបញ្ចប់លក្ខខណ្ឌនៃអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត
២. ផ្សព្វផ្សាយអំពីការទទួលស្គាល់គ្នាទៅវិញទៅមកក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន
៣. ផ្សព្វផ្សាយពីជំនួយរបស់GIZ ដើម្បីអនុវត្ត MRA នៅកម្ពុជាឲ្យបានជោគជ័យ
៤. ផ្សព្វផ្សាយអំពីច្បាប់ប្រកបវិជ្ជាជីវៈសុខាភិបាលថ្មី
៥. ពិភាក្សាអំពីបទបញ្ជាផ្ទៃក្នុងនិងកែសម្រួល
៦. ពិភាក្សាអំពីផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៦-២០២២
៧. រៀបចំបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាគណៈគណនុបដ្ឋាកជាតិអាណត្តិថ្មី

កម្មវិធី

ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ២០១៦		
ពេលវេលា	សកម្មភាព	អ្នកទទួលខុសត្រូវ
០៧:៣០-០៨:០០	ការចុះបញ្ជីវត្តមាន	លោកស្រី ម៉ៅ ម៉ាលីវណ្ណា លោកស្រី ម៉ៅ តាន់ណារី
០៨:០០-០៨:១០	កម្មវិធីបើក - គោរពភ្លេងជាតិ	លោក ថៃ សុវណ្ណារ៉ា

០៨:១០-០៨:២០	គោលបំណងនៃការធ្វើមហាសន្និបាត	លោក គុយ វ៉ិយ៉ា ប្រធានក្រុមប្រឹក្សា គណៈគិលានុបដ្ឋាកជាតិ
០៨:២០-០៨:៣០	សុន្ទរកថាស្វាគមន៍	Ms. Stephanie Ludwig , Team Lead Cambodia “Support to the Initiative for ASEAN Integration (IAI)”
០៨:៣០-០៩: ៣០ ០៨:២០-០៩: ២០	សុន្ទរកថាស្វាគមន៍និងបើកកម្មវិធី	ឯកឧត្តមសាស្ត្រាចារ្យ ចា គ្រុយ រដ្ឋ លេខាធិការក្រសួងសុខាភិបាល
០៩:២០-០៩:៣០	សុន្ទរកថាស្វាគមន៍	Ms. Stephanie Ludwig , Team Lead Cambodia “Support to the Initiative for ASEAN Integration (IAI)”
០៩:៣០-០៩:៤០	អារហរសម្រស់	
០៩:៤០-១២:០០	ពិភាក្សាបញ្ចប់ CPD	លោកស្រី ប្រាក់ ម៉ានីឡា
១២:០០-១៣:៣០	អារហរថ្ងៃត្រង់	
១៣:៣០-១៤:០០	ដំណើរការចុះបញ្ជី និងការទទួល អាជ្ញាប័ណ្ណ (ផ្សារភ្ជាប់ជាមួយច្បាប់ថ្មី និង CPD)	លោក អ៊ិន សាន អនុប្រធាន CCN
១៤:០០-១៥:០០	ពិនិត្យឡើងវិញអំពីបទបញ្ជាផ្ទៃក្នុង	លោក គុយ វ៉ិយ៉ា ប្រធានCCN
១៥:០០-១៥:២០	<ul style="list-style-type: none"> ការបង់លុយចូលលេខាធិការរួម ការដំឡើងថវិកាពី៥\$ ទៅ ១០\$/ឆ្នាំ 	លោក ហាស សារិន្ទ អនុប្រធានCCN
១៥:២០-១៥:៤០	អារហរសម្រស់	
១៥:៤០-១៦:៤០	កែសម្រួលផែនការយុទ្ធសាស្ត្រ២០១៦- ២០២២	លោក គុយ វ៉ិយ៉ា ប្រធានCCN
១៦:៤០-១៧:០០	វេទិការសំនួរចម្លើយផ្សេងៗទាក់ទង នឹង ការអនុវត្តក្នុងអាណត្តិ និងការងារផ្សេងៗ	លោក ហាស សារិន្ទ / លោក គុយ វ៉ិយ៉ា
ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០១៦		
០៨:០០-០៩:០០	បង្កើតតួនាទីនិងភារកិច្ចរបស់ការិយាល័យ ក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ	លោក គុយ វ៉ិយ៉ា
០៩:០០-១០:០០	អ្វីទៅជាការទទួលស្គាល់គ្នាទៅវិញទៅមក ក្នុងបណ្តាប្រទេសអាស៊ានទាំង១០	លោក អ៊ិន សាន
១០:០០-១០:២០	អារហរសម្រស់	

១០:២០-១១:២០	គំរោងសហប្រតិបត្តិការរវាង CCN និង GIZ The purpose of GIZ to support implementing MRA Duration of support? What kind of support is under the scope of GIZ? What did GIZ support already?	Ms. Kamrang Ke , Advisor, mobility of skilled labour “Support to the Initiative for ASEAN Integration (IAI)”
១១:២០-១២:០០	សង្ខេបច្បាប់ស្តីពីការប្រកបវិជ្ជាជីវៈ សុខាភិបាល	លោក ហាស សារិទ្ធ
១២:០០-១៣:៣០	អាហារថ្ងៃត្រង់	
១៣:៣០-១៣:៥០	របាយការណ៍របស់ក្រុមប្រឹក្សា គណៈគិលានុបដ្ឋាកជាតិរយៈពេល៦ឆ្នាំ	លោក គុយ វិឃ័យ ប្រធានក្រុមប្រឹក្សា គណៈគិលានុបដ្ឋាកជាតិនិងលោកមាសសារិទ្ធ
១៣:៥០-១៤:០០	ពិធីប្រគល់ប័ណ្ណសរសើរចំពោះក្រុមប្រឹក្សាចាស់	លោក គុយ វិឃ័យ ប្រធានក្រុមប្រឹក្សា គណៈគិលានុបដ្ឋាកជាតិអាណត្តិចាស់
១៤:០០-១៤:១០	សេចក្តីប្រកាសលាលែង និងប្រកាសរំសាយក្រុមប្រឹក្សាចាស់	លោក គុយ វិឃ័យ ប្រធានក្រុមប្រឹក្សា គណៈគិលានុបដ្ឋាកជាតិអាណត្តិចាស់
១៤:១០-១៤:៤០	មតិផ្តាំផ្ញើការរៀបចំបោះឆ្នោត	ឯកឧត្តមសាស្ត្រាចារ្យ ណា គ្រុយ រដ្ឋ លេខាធិការក្រសួងសុខាភិបាល
១៤:៤០-១៥:០០	ប្រកាសលក្ខខណ្ឌនៃការបោះឆ្នោត	គណៈកម្មការបោះឆ្នោត
១៥:០០-១៥:៣០	ប្រកាសបេក្ខជនឈរឈ្មោះ និង ការណែនាំខ្លួន	គណៈកម្មការបោះឆ្នោត
១៥:៣០-១៥:៥០	រៀបចំបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ	គណៈកម្មការបោះឆ្នោត
១៥:៥០-១៦:០០	អាហារសម្រន់	
១៦:០០-១៦:៣០	ប្រកាសលទ្ធផលនៃការបោះឆ្នោត	គណៈកម្មការបោះឆ្នោត
១៦:៣០-១៦:៤០	ពិធីប្រគល់ត្រាដល់ ប្រធានក្រុមប្រឹក្សា គណៈគិលានុបដ្ឋាកជាតិ ជាប់ឆ្នោត	ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិអាណត្តិមុន
១៦:៤០-១៦:៥០	មតិប្តេជ្ញាចិត្តរបស់ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិជាប់ឆ្នោត	លោកប្រធានក្រុមប្រឹក្សាថ្មី
១៦:៥០-១៧:០០	សន្ទរកថាបិទកម្មវិធី	លោកប្រធានក្រុមប្រឹក្សាថ្មី

